



អត្ថប្រយោជន៍បន្ថែម គ្រូបមេឌីខាស



លក្ខណៈនៃផលិតផល

អាយុសមាជិកដែលត្រូវបានធានា	18 - 64ឆ្នាំ
រយៈពេលធានារ៉ាប់រង	1ឆ្នាំ

ទីតាំងកូមិសាស្ត្រនៃការធានា

- ✓ ព្រះរាជាណាចក្រកម្ពុជា
- ✓ ប្រទេសថៃ
- ✓ ប្រទេសវៀតណាម
- ✓ ប្រទេសម៉ាឡេស៊ី
- ✓ ប្រទេសចិន (រួមទាំង ហុងកុង និងម៉ាកាវ)
- ✓ និងប្រទេសសិង្ហបុរី



ចំណាំ៖ ខ្លឹមសារក្នុងខិត្តប័ណ្ណផ្សព្វផ្សាយនេះគឺជាការពណ៌នាដោយសង្ខេប។ សម្រាប់ព័ត៌មានលម្អិតនៃការធានារ៉ាប់រង រួមមានអត្ថប្រយោជន៍ធានារ៉ាប់រង ករណីមិនធានា និងលក្ខខណ្ឌនៃការបញ្ចប់កិច្ចសន្យាសូមអានខ និងលក្ខខណ្ឌធានារ៉ាប់រង។

ករណីមិនធានា

- គ្រោះថ្នាក់រូបរាងកាយ ឬមរណភាព បង្កដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងកំឡុងពេលបើកបរទោចក្រយានយន្ត (អ្នកបើកបរ ឬអ្នកជំណើរ) ដោយមិនពាក់មួកសុវត្ថិភាព រឿងលែងតែមានបញ្ជាក់ដាក់លាក់នៅក្នុងអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែម ឬបញ្ចូលកធានារ៉ាប់រងបន្ថែមត្រូវបានបង់។
- ទទួលសេវាព្យាបាលដោយវិទ្យាព្យាបាលព្រះបាទឆ្មេងទៀតក្រៅពី គ្រូពេទ្យព្យាបាលដោយចលនា(Chiropractors) គ្រូពេទ្យព្យាបាលជំងឺទាក់ទងនឹងប្រព័ន្ធសាច់ដុំនិងឆ្អឹង (Osteopaths) គ្រូពេទ្យព្យាបាលអូមេអូផាស (Homeopaths) គ្រូពេទ្យព្យាបាលដោយប្រើមូលវិទ្យាសាស្ត្រ (Acupuncturists)។
- ការទាមទារសំណងណាមួយក្នុងកំឡុងពេលធ្វើដំណើរដែលធ្វើឱ្យបាត់បង់ប្រាក់បៀវត្សរបស់រដ្ឋសាស្ត្រ។
- លក្ខខណ្ឌរូបរាងកាយ ឬរដ្ឋសាស្ត្ររបស់សមាជិកដែលត្រូវបានធានាដែលកើតឡើងក្នុងអំឡុងពេលសាមសិប (៣០) ថ្ងៃដំបូងនៃការធានារ៉ាប់រង លើកលែងតែមូលហេតុរបស់គ្រោះថ្នាក់ដោយថាហេតុ។ ករណីនេះមិនត្រូវអនុវត្តបន្ទាប់ពីការធានារ៉ាប់រងបានរយៈពេលមួយ (១) ឆ្នាំ។
- សោហ៊ុយ និងការចំណាយដែលបានកើតឡើងនៅក្រៅព្រះរាជាណាចក្រកម្ពុជា រឿងលែងតែកំណត់ដាក់លាក់ស្របតាមការជ្រើសរើសការធានារ៉ាប់រង។
- ស្ថានភាពដែលមានពីមុនស្រាប់ មានន័យថាគ្រោះថ្នាក់ ឬជំងឺដែលសមាជិកត្រូវបានធានាទទួលការប្រឹក្សាយោបល់ការព្យាបាលផ្នែកវេជ្ជសាស្ត្រ ការធ្វើរោគវិនិច្ឆ័យ ការថែទាំ ឬសេវាកម្ម ឬ ការទទួលទានថ្នាំតាមវេជ្ជបញ្ជា ក្នុងកំឡុងពេលដប់ពីរ (១២) ខែ មុនកាលបរិច្ឆេទសុពលភាពនៃការធានារ៉ាប់រងរបស់សមាជិកដែលត្រូវបានធានា។ អត្ថប្រយោជន៍ធានារ៉ាប់រងពុំត្រូវបានផ្តល់ជូន ស្របតាមបណ្តុំសន្យារ៉ាប់រង និងកិច្ចសន្យាបន្ថែម ក្នុងស្ថានភាពដែលមានពីមុនស្រាប់ រឿងលែងតែសមាជិកត្រូវបានធានាទទួលបានការធានារ៉ាប់រងជាប់ៗគ្នាយ៉ាងហោចណាស់ដប់ពីរ (១២) ខែ ក្រោមបណ្តុំសន្យារ៉ាប់រង ឬជាម្ចាស់បណ្តុំសន្យារ៉ាប់រងជាក្រុមសម្រាប់ការធានារ៉ាប់រងចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងរៈកាត់ពីមុន។
- ការព្យាបាលជំងឺផ្លូវចិត្ត រូបសង្ខេបឡើងដោយសារជំងឺរាលដាល ឬការធ្វើទណ្ឌកម្មខ្លួនឯង ការសម្រាកព្យាបាលខ្លួនឯង ឬការថែទាំដោយខ្លួនឯង ការថែទាំវេជ្ជសាស្ត្រជាពិសេស ជំងឺឆ្លងដែលតម្រូវដោយច្បាប់ឱ្យដាក់ខ្លួននៅដាច់តែឯង ឬចត្តាឡីស័ក ជំងឺកាមរោគ សំណងដែលនៅក្នុងការយល់ឃើញរបស់ក្រុមហ៊ុនធានារ៉ាប់រងថាវាបានកើតឡើងដោយផ្ទាល់ ឬដោយប្រយោលពីជំងឺអដង។ ឬជំងឺទាំងឡាយណាដែលទាក់ទងនឹងមេរោគហ៊ីវ។
- ការត្រួតពិនិត្យរូបរាងកាយជាប្រចាំ ការញៀនថ្នាំ ឬការសេពគ្រឿងស្រវឹង សេវាកម្មផ្សេងៗទាក់ទងនឹងការថែទាំនិងព្យាបាលក្រុមរួមគ្នាលើកលែងតែការវះកាត់របស់វេជ្ជដែលបង្កឡើងដោយសារគ្រោះថ្នាក់។
- ការវះកាត់កែសម្ផស្ស ការព្យាបាល ឬការវះកាត់កែសម្ផស្សដោយមូលហេតុថែរក្សាសម្រស់ ការព្យាបាលវះកាត់ការលើសគីឡូ ឬការសម្លក់គីឡូ ឬការវះកាត់តាមចិត្តចង់ដោយមិនមែនការព្យាបាលផ្សេងៗ។
- ជំងឺមិនប្រក្រតីពីកំណើត ការវះកាត់ផ្លូវបន្តពូជ ការមានគភ៌ ការវះកាត់សម្រាលកូន ការរលូតកូន ការរលូតកូននិងផលវិបាកវេជ្ជសាស្ត្រទាំងឡាយណាដែលបង្កឡើងដោយសកម្មភាពទាំងនេះ លើកលែងតែករណីមួយ ចំនួនដូចជាការរលូតកូនដែលបង្កឡើងដោយគ្រោះថ្នាក់ ផលវិបាកវេជ្ជសាស្ត្រផ្សេងទៀតដែលបង្កឡើងពីការព្យាបាលការពន្យារកំណើត ការព្យាបាលទាក់ទងនឹងអសមត្ថភាពផ្លូវភេទ និងជំងឺរីកសាច់ដុំនិងផ្លូវចិត្ត។
- ការប្រើប្រាស់ឧបករណ៍ជំនួយសរសៃប្រសាទនិងដុំផ្លូវចិត្តដូចជាជើងគា កញ្ចក់ការពារភ្នែក ឧបករណ៍គ្រឿងឆ្មេង ដៃជើងសរសៃប្រសាទ ឧបករណ៍ជំនួយការស្តាប់ និងសេវាកម្មផ្ទាល់ខ្លួនផ្សេងទៀតដែលមិនមែនជាផ្នែកវេជ្ជសាស្ត្រ ដូចជាទូរទស្សន៍ ទូរស័ព្ទជាដើម។
- រូបស ឬជំងឺដែលកើតឡើងដោយផ្ទាល់ពីសង្គ្រាម (មិនថាបានប្រកាស ឬមិនបានប្រកាស) ឬប្រតិបត្តិការស្រាវជ្រាវនិងសង្គ្រាម ការធ្វើកូដិកម្ម បាតុកម្ម ការឈ្លានពាន ការសាយភាយអាវុធគីមី ឬឧស្ម័នក្រហម សកម្មភាពអាក្រក់ សកម្មភាពលុកលុយរបស់សត្រូវបរទេស សង្គ្រាមស៊ីវិល បដិវត្តន៍ ការបះបោរ ការដណ្តើមអំណាចដោយប្រើកម្លាំងយោធា ឬសកម្មភាពកងទ័ពអាកាស កងទ័ពជើងទឹក លើកលែងតែករណីជាប់កាតព្វកិច្ចយោធាជាតិ ឬវត្តបណ្តុះបណ្តាលយោធា។
- ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ការព្យាបាល ឬសេវាកម្មដែលមិនចាំបាច់ ឬតម្រូវដោយមិនសមហេតុផលសម្រាប់ជំងឺ ឬរូបស។
- ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារមូលហេតុចម្បងនៃការស៊ើបអង្កេត និងការតាមដានពិនិត្យសុខភាព។
- សមាជិកដែលត្រូវបានធានាត្រូវបានបង់បង់ធ្វើយោធា ឬបង្កគ្រោះថ្នាក់ដោយចេតនាដោយអ្នកស្នើសុំធានារ៉ាប់រង។
- សមាជិកដែលត្រូវបានធានាប្រកបរបរដែលមានហានិភ័យខ្ពស់ ដែលក្រុមហ៊ុនធានារ៉ាប់រងមិនលក់ធានារ៉ាប់រងជូន។
- សមាជិកត្រូវបានធានាចូលរួមក្នុងសកម្មភាពប្រមូលទឹក ឡើងភ្នំ ការលោតឆ័ត្រយោង សកម្មភាពផ្សេងៗទៀត ការចូលរួមប្រកួតកីឡាកាស ការសម្លឹងជំនួស ប្រណាំងឡាន។
- សមាជិកត្រូវបានធានាបើកបរក្រោមគំនិតពុលជាតិស្រវឹង និងក្នុងល្បឿនលឿនហួសការកំណត់ដោយច្បាប់ បើកបរដោយពុំមានប័ណ្ណបើកបរដែលមានសុពលភាព ឬបើកបរទោចក្រយានយន្តដោយពុំមានការចុះបញ្ជីទោចក្រយានយន្តត្រឹមត្រូវ។
- សមាជិកដែលត្រូវបានធានាត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺគ្រុនឈាម ឬគ្រុនចាញ់ ហើយចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យក្រៅព្រះរាជាណាចក្រកម្ពុជា ប្រទេសចិន (រួមបញ្ចូលទាំងហុងកុង និងម៉ាកាវ) ប្រទេសវៀតណាម ប្រទេសសិង្ហបុរី ឬប្រទេសម៉ាឡេស៊ី។
- សមាជិកដែលត្រូវបានធានាមិនបានប្រកាសប្រាប់ក្រុមហ៊ុន ឬមានចេតនាលាក់បាំងក្រុមហ៊ុនអំពីការពិតដែលសមាជិកដែលត្រូវបានធានាប្រទេសផ្ទាល់ធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺគ្រុនឈាម ឬគ្រុនចាញ់ ក្នុងរយៈពេលដប់បួន (១៤) ថ្ងៃ មុនការធានារ៉ាប់រងរបស់គាត់ចាប់ផ្តើមមានសុពលភាព ហើយបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺគ្រុនឈាម ឬគ្រុនចាញ់ ឬចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីការធានារ៉ាប់រងរបស់គាត់មានសុពលភាព។
- សមាជិកដែលត្រូវបានធានាត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺគ្រុនឈាម ឬគ្រុនចាញ់ ក្នុងរយៈពេលដប់ថ្ងៃនៃការធានារ៉ាប់រងរបស់គាត់។

I អត្ថប្រយោជន៍ធានារ៉ាប់រង

ជម្រើសទាំង 8 នៃអត្ថប្រយោជន៍ធានារ៉ាប់រង

រូបិយប័ណ្ណ៖ ដុល្លារអាមេរិក

គម្រោង	A	B	C	D	E	F	G	H
តម្លៃសេវាបន្ទប់ ព្រឹត្តិ និងអាហារសម្រាប់ការសម្រាកព្យាបាលនៅបន្ទប់ធម្មតា (ចំនួនអតិបរមា 70ថ្ងៃ)	35	40	50	55	65	100	150	200
តម្លៃសេវាបន្ទប់ ព្រឹត្តិ និងអាហារសម្រាប់ការសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់ (ICU) (ចំនួនអតិបរមា 20ថ្ងៃ)	70	80	100	110	130	200	300	400
តម្លៃសេវាទូទៅរបស់មន្ទីរពេទ្យ/ការថែទាំយ៉ាងរឹងមាំ	600	700	800	900	1,000	1,500	2,500	3,000
អត្ថប្រយោជន៍សម្រាប់ការវះកាត់	1,000	1,200	1,500	1,800	2,000	3,000	5,000	6,000
អត្ថប្រយោជន៍សម្រាប់ការវះកាត់ធ្ងន់ធ្ងរ	3,000	3,500	4,000	4,500	5,000	7,500	12,500	15,000
តម្លៃសេវាពិនិត្យដោយគ្រូពេទ្យនៅពេលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ (ចំនួនអតិបរមា 60ថ្ងៃ)	10	15	20	25	30	40	60	80
ការពិគ្រោះវិនិច្ឆ័យជំងឺមុនពេលចូលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ (ក្នុងកំឡុងពេល 30ថ្ងៃ)	100	150	170	180	200	300	400	500
អត្ថប្រយោជន៍ក្រោយពេលចេញពីមន្ទីរពេទ្យ (ក្នុងកំឡុងពេល 60ថ្ងៃ)	60	70	80	90	100	150	200	250
ការព្យាបាលសង្គ្រោះបន្ទាន់	200	250	300	350	400	600	800	1,000
ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ សម្រាប់ការសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ (ចំនួនអតិបរមា 30 ថ្ងៃ)	25	30	35	45	60	80	100	120
តម្លៃសេវាថែទាំវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់	150	200	250	300	350	400	450	500
អត្ថប្រយោជន៍ចំពោះការខូចខាតធ្មេញដែលបណ្តាលមកពីគ្រោះថ្នាក់ដោយចៃដន្យ	250	250	250	250	250	250	250	250
អត្ថប្រយោជន៍នៅពេលធ្វើវះកាត់វិនិច្ឆ័យយកឃើញមានជំងឺគ្រុនឈាម ឬជំងឺគ្រុនចាញ់	50	50	100	150	200	250	300	400
សំណងមរណភាពដោយមូលហេតុជំងឺគ្រុនឈាម ឬជំងឺគ្រុនចាញ់	2,000	2,000	3,000	5,000	7,500	10,000	12,500	15,000
ទឹកប្រាក់ត្រូវបានធានារ៉ាប់រង (កម្រិតអតិបរមាប្រចាំឆ្នាំ)	10,000	12,500	15,000	17,500	20,000	30,000	40,000	50,000

បញ្ជាក់៖ រយៈពេលរង់ចាំត្រូវបានអនុវត្ត!